



ជំងឺហ៊ីតបង្កដោយព្យុះមានផ្ទុករន្ទះ អាចគំរាមកំហែងដល់អាយុជីវិត

នៅរដូវវស្សា ទោះបីជាអ្នកមានជំងឺហ៊ីតស្រាល ឬរោគផ្តាសាយតឹងច្រមុះ
ស្រាលក៏ដោយ ក៏អ្នកនៅតែមានហានិភ័យដែរ។ កាត់បន្ថយហានិភ័យរបស់អ្នក
ដោយត្រៀមបម្រុងសម្រាប់ព្យុះមានផ្ទុករន្ទះនៅរដូវវស្សា និងរដូវក្ដៅ។



ជៀសវាងព្យុះមានផ្ទុករន្ទះ
- ចូលក្នុងអគារមុន និង
ក្នុងអំឡុងពេលមានព្យុះមាន
ផ្ទុករន្ទះ។



លេបថ្នាំតាមការណែនាំ
និងរៀនអំពីជំនួយដំបូងអំពី
ជំងឺហ៊ីត។



សម្រាប់ការព្យាករណ៍ និងការ
ជូនដំណឹង សូមទាញយក
កម្មវិធី VicEmergency
app។



ទៅជួបវេជ្ជបណ្ឌិតរបស់អ្នកអំពី
ផែនការចំណាត់ការទប់ទល់ជំងឺហ៊ីត
ឬផែនការព្យាបាលរោគផ្តាសាយ
តឹងច្រមុះ។

